

**អនុញ្ញាតឱ្យសញ្ញាប័ណ្ណសម្រាប់ការជួសជុល សំណង់ និងទំនើបកម្មទឹកកក
នៅសាលាមត្តេយ្យសាធារណៈ សាលារៀនកម្រិត K-12
មហាវិទ្យាល័យសហគមន៍ និងសាកលវិទ្យាល័យ។ លក្ខន្តិកៈនីតិបញ្ញត្តិ**

សិទ្ធិទទួលផ្លូវការ និងសេចក្តីសង្ខេប

រៀបចំដោយអគ្គមេធាវី

**អត្ថបទនៃវិធានការនេះ អាចរកបាននៅទំព័រ 36 និងវិបសាយថវិកា រដ្ឋលេខាធិការ ដែលមានអសយដ្ឋាន
<https://voterguide.sos.ca.gov> ។**

- អនុញ្ញាតឱ្យប្រើប្រាស់ទឹកប្រាក់ 15 ពាន់លានដុល្លារ ប័ណ្ណបំណុលកាតព្វកិច្ចទូទៅរបស់រដ្ឋ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធអប់រំសាធារណៈ 9 ពាន់លានដុល្លារ សម្រាប់សាលាមត្តេយ្យនិង K-12 (រួមទាំង 5.2 ពាន់លានដុល្លារសម្រាប់ការធ្វើទំនើបកម្ម 2.8 ពាន់លានដុល្លារ សម្រាប់ ការសាងសង់ថ្មី 500 លានដុល្លារ សម្រាប់សាលាដែលបានមូលនិធិឧបត្ថម្ភពីរដ្ឋតែមានការគ្រប់គ្រងដោយឯករាជ្យ និង 500 លានដុល្លារសម្រាប់ការអប់រំបច្ចេកទេសអាជីព); 6 ពាន់លានដុល្លារ សម្រាប់សាកលវិទ្យាល័យសាធារណៈ និងមហាវិទ្យាល័យសហគមន៍ ។
- គម្រោងនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាព / សុវត្ថិភាព (រួមទាំងការព្យាបាល / សុវត្ថិភាពអគ្គិភ័យនិង ការបោះឆ្នោតសំណើចេញពីទឹក) និងបង្កើនលំនៅដ្ឋានរបស់សិស្ស ដែលមានតំលៃសមរម្យ ។
- កំណត់ការចំណាយរដ្ឋបាលត្រឹម 5% ។
- បែងចែកប្រាក់កាសពីមូលនិធិទូទៅដើម្បីបង់សងសញ្ញាប័ណ្ណ ។

សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគច្បាប់ស្តីពីផលប៉ះពាល់សារពើពន្ធដុលរបស់រដ្ឋនិងរដ្ឋាភិបាលមូលដ្ឋាន ៖

- ការចំណាយរបស់រដ្ឋបានកើនឡើងដើម្បីទូទាត់ប័ណ្ណបំណុលដែលបានប៉ាន់ស្មានមានប្រហែល 740 លានដុល្លារ ក្នុងមួយឆ្នាំ (រួមទាំង ការប្រាក់) ក្នុងរយៈពេល 35 ឆ្នាំខាងមុខ ។
- ផលប៉ះពាល់ចម្រុះលើចំនួនប័ណ្ណបំណុលក្នុងតំបន់ ដែលចេញដោយសាលារៀន និងកម្រងមហាវិទ្យាល័យសហគមន៍ ហើយទៅថ្ងៃក្រោយទំនងជាមានការកាត់បន្ថយនូវចំនួនទឹកប្រាក់នៃថ្លៃសេវារបស់អ្នកអភិវឌ្ឍន៍ដែលបានប្រមូលដោយកម្រងសាលាមួយចំនួន ។

សេចក្តីសង្ខេបនៃការចំណាយរបស់រដ្ឋ

កម្មវិធី

ប្រាក់ដើម	15 ពាន់លានដុល្លារ
ការប្រាក់	11 ពាន់លាន
ការប៉ាន់ស្មានចំណាយសរុប	26 ពាន់លានដុល្លារ
ការទូទាត់	
ចំណាយប្រចាំឆ្នាំមធ្យម	740 លានដុល្លារ
រយៈពេលទូទាត់	35 ឆ្នាំ
ប្រភពដែលយកមកទូទាត់	ប្រាក់ចំណូលពន្ធលើមូលនិធិទូទៅ

សំលេងឆ្នោតចុងក្រោយ ដែលបោះដោយអង្គនីតិបញ្ញត្តិ លើ AB 48 (សំណើ 13)
(ជំពូក 530, លក្ខន្តិកៈឆ្នាំ 2019)

ព្រឹទ្ធសភា ៖ គាំទ្រ 35 ជំទាស់ 4

សភា ៖ គាំទ្រ 78 ជំទាស់ 1

ការវិភាគដោយអ្នកវិភាគផ្នែកច្បាប់

ប្រវត្តិ

រដ្ឋ California ផ្តល់ការអប់រំសាធារណៈដល់សិស្សនិស្សិតចំនួន 9.2 លាននាក់ ។ រដ្ឋ California ផ្តល់ការអប់រំសាធារណៈចាប់ពីសាលាមត្តេយ្យដល់កម្រិត សាកលវិទ្យាល័យ ។ សិស្សចំនួនពីរភាគបី ចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យ

បឋមសិក្សា ឬថ្នាក់មធ្យមសិក្សា ។ បច្ចុប្បន្នរដ្ឋ California មានប្រភេទសាលាទាំងនេះប្រហែល 10,000 ដែលដំណើរការដោយកម្រងសាលាចំនួន 944 ។ (សាលាទាំងនេះប្រមាណ 1,300 គឺជាសាលា ដែលបានមូលនិធិឧបត្ថម្ភពីរដ្ឋតែមានការគ្រប់គ្រងដោយឯករាជ្យ ដែលជាធម្មតាបានការឯកភាពពីកម្រងសាលាដែលនៅ

★ ទទ្ទឹករណ៍គាំទ្រសំណើលេខ 13 ★

សំណើ លេខ 13 នឹងធ្វើឱ្យសាលា CALIFORNIA និងមហាវិទ្យាល័យកាន់តែមានសុវត្ថិភាព និងប្រសើរឡើង ។

ស្ថានភាពបច្ចុប្បន្ននៃអាគារសាលារៀន California គឺមិនអាចទទួលយកបាន ។ ទោះបីជាការស្រាវជ្រាវបង្ហាញថាសិស្សមានការសិក្សាកាន់តែប្រសើរក្នុងថ្នាក់ដែលទំនើប និងសុវត្ថិភាព ក៏មានអាគារដែលខូចខ្ទេចខ្ទី គ្មានសុវត្ថិភាព និងមិនល្អ ។ មនុស្សរាប់ពាន់នាក់ស្ថិតក្នុងហានិភ័យពីការរងគ្រោះ ដូចជា ភ្លើង ដីរំលំ និងរញ្ជួយដី ។ ខ្លះទៀតត្រូវបានផ្ទុះដោយសារធាតុសំណល់ឆ្លងកាត់ស្រទាប់ និងរុក្ខជាតិដើមគ្រោះថ្នាក់ផ្សេងទៀត ។ ក្មេងៗនៅ California សមនឹងទទួលបានភាពល្អប្រសើរ ។

សំណើ លេខ 13 សាលារៀនទូទាំងរដ្ឋដឹងថាបំផុតដែលបានពីការលក់សញ្ញាប័ណ្ណច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ធ្វើអោយអាគារសាលារៀននៅ California កាន់តែល្អប្រសើរ កាន់តែមានសុវត្ថិភាព និងកាន់តែអំណោយផលដល់ការសិក្សា ។ វាជាជំហានចាំបាច់មួយឆ្ពោះទៅមុខដើម្បីការពារ និងអប់រំកូនៗរបស់យើង ។

យោងតាមវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃរដ្ឋ California 70% នៃសាលារៀនជាង 10,000 របស់រដ្ឋ និង 300,000 ថ្នាក់រៀន មានអាយុកាលជាង 25 ឆ្នាំ ។ 10% មានអាយុកាលយ៉ាងហោចណាស់ 70 ឆ្នាំ ។ សាលារៀនទូទាំងរដ្ឋត្រូវបានគេគ្រោងថ្វីកាជាង 100 ពាន់លានដុល្លារនៅទសវត្សរ៍បន្ទាប់ដើម្បីបំពេញតាមស្តង់ដារសុខភាព សុវត្ថិភាព និងកម្មវិធីសិក្សា ។ ប៉ុន្តែការចំណាយសម្ភារៈសិក្សាក្នុងសិស្សម្នាក់នៅរដ្ឋ California មានការធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីឆ្នាំ 2006 មក ។

សំណើ លេខ 13 ការជួសជុល និងកែលម្អសាលាសាធារណៈរបស់រដ្ឋ CALIFORNIA ។ សាលាជាច្រើនរងការប៉ះពាល់ដោយសារលក្ខខណ្ឌអសុវត្ថិភាពមួយចំនួនដូចជា បរិយាកាស និងគុណភាពទឹកមិនល្អ និងការចម្លងរោគពីអ្នករស់នៅក្នុងសាលា ។ សំណើ លេខ 13 ផ្តល់មូលនិធិដើម្បីជួសជុលអាគារទ្រុឌទ្រោម ជំនួសប្រព័ន្ធទឹកចាស់ ដោយទឹកផឹកស្អាត និងយកសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ចេញពីថ្នាក់រៀនចាស់ៗ ។

សំណើ លេខ 13 ដាក់បន្ថែមវិធានការសុវត្ថិភាពសំខាន់ៗដល់សាលា ។ ផ្តល់ឱ្យសាលានូវធនធានដែលចាំបាច់ ដើម្បីបង្កើនសុវត្ថិភាពដល់សិស្សដែលរាប់បញ្ចូលទាំងការបង្ការអគ្គិភ័យ និងអំពើហិង្សា ។ សំណើ លេខ 13 ផ្តល់ឧបករណ៍បន្តិកម្លូងពេលមានផ្សែង និងអគ្គិភ័យ បង្កើនសុវត្ថិភាពរូបវន្ត និងការរញ្ជួយដីដែលហួសពេលកំណត់ ។ និងបន្តអភិវឌ្ឍទៅដល់សាលាមត្តេយ្យ អ្នកប្រឹក្សា និងសាលាគណនេយ្យដ្ឋាភិបាលថែទាំសុខភាព និងសុខភាពផ្លូវចិត្ត ។

សំណើ លេខ 13 ជួសជុលឡើងវិញរាល់សាលាដែលបានទទួលរងប៉ះពាល់ពីការរងគ្រោះ រញ្ជួយដី និងគ្រោះមហន្តរាយដទៃទៀត ។ ក្នុងភាពអាសន្ន ប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃសាលារៀនក្នុងស្រុកគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ សំណើ លេខ 13 ផ្តល់នូវជំនួយចាំបាច់និងបន្ទាន់រួមទាំងសំភារៈបណ្តុះបណ្តាលស្តីពីសុវត្ថិភាពសាលារៀនដែលរងផលប៉ះពាល់ដោយការរងគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយផ្សេងទៀត ។

សំណើ លេខ 13 ការអប់រំជំនាញបច្ចេកទេសសម្រាប់ការទ្រទ្រង់ដល់ទាហានជើងចាស់ ។ សំណើ លេខ 13 អនុញ្ញាតឱ្យសាលាក្នុងតំបន់ និងមហាវិទ្យាល័យក្នុងសហគមន៍អាចពង្រីកគុណភាពការអប់រំជំនាញផ្នែកបច្ចេកទេសដល់ប្រជាជនរដ្ឋ California រាប់បញ្ចូលទាំង ទាហានជើងចាស់ ដែលបានបម្រើប្រទេសរបស់យើង ក្រៀមសម្រាប់ការងារជំនាញខ្ពស់ និងប្រាក់ខែខ្ពស់ក្នុងសេដ្ឋកិច្ចសម័យទំនើប ។

សំណើ លេខ 13 ការត្រួតពិនិត្យទីតាំងមូលដ្ឋានលើរាល់គម្រោងទាំងអស់ ។ ផ្តល់មូលនិធិដល់សាលាក្នុងតំបន់ដើម្បីអភិវឌ្ឍគម្រោង ដែលជាកន្លែងសហគមន៍ក្នុងតំបន់ និងអ្នកបង់ពន្ធអាចបញ្ចេញមតិក្នុងការសម្រេចចិត្តថាតើមូលនិធិគួរតែប្រើប្រាស់យ៉ាងម៉េចដើម្បីជាអាទិភាពក្នុងការពង្រឹងសាលារៀននៅតាមតំបន់ ។

សំណើ លេខ 13 មានវិធានការកំរិតវិញច្រើនចំពោះគណនេយ្យភាពអ្នកបង់ពន្ធ ។ ទំនួលខុសត្រូវសារពើពន្ធ សំណើ លេខ 13 រឹតបន្តិចការចំណាយផ្នែករដ្ឋបាល ដើម្បីឱ្យប្រាកដថាមូលនិធិត្រូវបានចំណាយដោយផ្ទាល់លើសាលា មិនមែនការិយាល័យរដ្ឋរបស់រដ្ឋាភិបាលទេ ។ វាត្រូវឱ្យមានសវនកម្មក្នុងការជឿជាក់និងបើកសវនាការជាសាធារណៈ ។

សំណើ លេខ 13 មានជំនួយឧបត្ថម្ភពីការរូបរាង ។ វាត្រូវបានដាក់លើសន្លឹកឆ្នោតដោយសមាជិករដ្ឋសភាគតច្រើនដែលមានចំនួនច្រើនលើសលប់ ។ វាត្រូវបានគាំទ្រផងដែរដោយក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកពន្លត់អគ្គិភ័យ និងអតីតយោធិន ។

វិទ្យាសាស្ត្រគីច្បាស់លាស់—សុវត្ថិភាព អាគារសាលាដែលមានគុណភាពខ្ពស់បង្កើនការសិក្សា ។ ហើយសិស្សនៅរដ្ឋ California មិនអាចទទួលបានវាបានទេ ។

សម្រាប់សុវត្ថិភាពក្មេងៗ និងអនាគតរបស់យើងក្នុងរដ្ឋទាំងមូល សូមចូលរួមក្នុងការបោះឆ្នោត គាំទ្រសំណើ លេខ 13 ។

BRIAN RICE, ប្រធាន
អ្នកជំនាញពន្ធដារអគ្គិភ័យប្រចាំរដ្ឋ California
E. TOBY BOYD, ប្រធាន
សមាគមគ្រូបង្រៀនប្រចាំរដ្ឋ California
PAMELA KAHN, ប្រធាន
សមាគមគិលានុបដ្ឋាយិកាសាលា California

★ មតិផ្ទុយចំពោះទទ្ទឹករណ៍គាំទ្រសំណើលេខ 13 ★

ម្ចាស់ផ្ទះ អ្នកជួល និងអ្នកជាប់ពន្ធទាំងអស់ត្រូវប្រុងប្រយ័ត្នលើការតម្លើងពន្ធ! ដោយមិនបានបង្ហាញនៅក្នុងសំណើលេខ 13 ក្នុងឆ្នាំនេះ គឺថាមានកម្រិតជិតទ្វេដងដែលកម្រងសាលាក្នុងស្រុកអាចធ្វើការខ្ចីបាន ។ នៅពេលដែលកម្រងសាលាធ្វើការខ្ចីលុយ ពំណុលនោះគឺត្រូវធ្វើការទូទាត់វិញ ទាំងស្រុងដោយពន្ធអចលនទ្រព្យ! តើអ្នកណាត្រូវបង់ពន្ធអចលនទ្រព្យ? យើងទាំងអស់គ្នា បង់ថ្លាល់តាមរយៈវិក្កយបត្រពន្ធអចលនទ្រព្យ ឬតាមរយៈថ្លៃជួលនិងថ្លៃដើមផ្សេងៗទៀត ។ មិនដូចច្បាប់ដើម សំណើលេខ 13 ចាប់ពីឆ្នាំ 1978 ។ សំណើលេខ 13 នេះធ្វើឱ្យអ្នកបង់ពន្ធទាំងអស់ស្ថិតក្នុងហានិភ័យខ្ពស់ ។

មិនធានាលើសម្រាមនោះទេ!
សំណួរមិនស្ថិតលើថាតើយើងត្រូវថែរក្សាអាគារសិក្សាឱ្យបានល្អយ៉ាងណានោះទេ តែវាស្ថិតលើថាតើត្រូវចំណាយប្រាក់យ៉ាងដូចម្តេច ថាតើការសន្យាពីមុនត្រូវបានរក្សាទុកឬទេ ។ អ្នកបោះឆ្នោតបានអនុម័តរួចហើយ 9 ពាន់លានដុល្លារ ក្នុងឆ្នាំ 2016 ដើម្បីសាងសង់ និងជួសជុលសាលារៀន ។ បច្ចុប្បន្នពួកគេប្រាប់យើងថាពួកគេមិនដែលបានជួសជុលឬទេយើងទឹកដែលខូច និងយកអាបសូសចេញពីបន្ទប់រៀន? មើលបានជាថេរវិទ្យាស្រាវជ្រាវទទួលបានមូលនិធិពេញលេញ ប៉ុន្តែសាលារៀនបែរជាអត់?

អ្នកជាប់ពន្ធនឹងស្ថិតនៅលើពាក់កណ្តាលក្នុងការស្វែងរកប្រាក់កម្ចីនិងបំណុល! ការខ្ចី 15 ពាន់លានដុល្លារសម្រាប់ការសាងសង់ និងជួសជុលសាលាមិនសមរម្យខណៈដែល California មានគម្រោងថវិកាលើស 22 ពាន់លានដុល្លារ ។ អ្វីដែលអាក្រក់ជាងនេះ គឺ 80% នៃចំណាយការប្រាក់ប៉ាន់ស្មានមានន័យថាពួកយើងប្រាក់ដូចនៅតែម្តង 27 ពាន់លានដុល្លារតែម្តង ។ ផ្ទុយទៅវិញ សូមចំណាយលុយដែលយើងមានដោយផ្ទាល់សម្រាប់ថ្នាក់រៀនដើម្បីកំណត់ការធ្លាក់ចុះនៃពិន្ទុ និងអត្រាបោះបង់ការសិក្សា ។ កុំឱ្យមានអាទិភាពខុស និងការមិនទទួលខុសត្រូវរបស់ Sacramento ធ្វើឱ្យរដ្ឋ California ជំពាក់បំណុលកាន់តែច្រើន ហើយនាំឱ្យមានពន្ធក្នុងស្រុកខ្ពស់ ។ បោះឆ្នោតជំទាស់លើសំណើលេខ 13!

សមាជិកព្រឹទ្ធសភារដ្ឋ BRIAN JONES
ស្រុក 38
JON COUPAL ប្រធាន
សមាគមអ្នកបង់ពន្ធ Howard Jarvis
LARRY SAND, គ្រូបង្រៀនចូលនិវត្តន៍

★ ទទ្ទឹករណីជំទាស់សំណើលេខ 13 ★

សំណើលេខ 13 ឆ្នាំនេះ គឺក្លែងក្លាយ!

កុំច្រឡំដោយចំណងជើងបញ្ជាក់នៃវិធានការចំណាយនេះថាជា “សំណើលេខ 13 ។” មិនដូចទៅនឹងការការពារអ្នកបង់ពន្ធដីក្នុងឆ្នាំ 1978 សំណើលេខ 13 សម្រាប់ឆ្នាំនេះ ផ្ទុយទៅវិញ និងធ្វើឱ្យអ្នកបង់ពន្ធជាប់អន្ទាក់ 27 ពាន់លានដុល្លារ ។

គណៈអភិបាលផ្នែកកាត់តម្លៃដោយអ្នកនយោបាយ SACRAMENTO អ្នកនយោបាយគ្រោងខ្លី 15 ពាន់លានដុល្លារពី Wall Street បន្ទាប់មកឱ្យអ្នកបង់ពន្ធសងគ្រឿងទៅវិញជាមួយនឹងការប្រាក់សរុប 80% ទៀត ។ 12 ពាន់លានដុល្លារបន្ថែមនោះ នឹងត្រូវបានគេបង្ខំឱ្យសង ដោយរាប់បញ្ចូលទាំងវិក្កយបត្រ 27 ពាន់លានដុល្លារ ។

គណៈអភិបាល និងផ្នែកច្បាប់មិនបានចាត់ទុកសាលារៀនជាអាទិភាពទេ ផ្ទុយទៅវិញ ការចំណាយ 21 ពាន់លានដុល្លារជាងរបស់រដ្ឋ ក្នុងការកែលម្អសាលារៀន និងការផ្តល់ការអប់រំដែលមានគុណភាពសម្រាប់ក្មេងៗ គណៈអភិបាល និងផ្នែកនីតិបញ្ញត្តិ កំពុងតែខ្វះខាតយល់ឃើញលើការយល់ច្រឡំនេះទៅលើគម្រោងសក្ខីកម្មរបស់ពួកគេ ។ លុយដែលលើសគួរតែត្រូវបានដោះស្រាយសម្រាប់ប្រព័ន្ធអប់រំរបស់យើង — ទាំងការបង្រៀនក្នុងថ្នាក់រៀន និងសម្រាប់អាគារថ្មីៗ — ដោយគ្មានបំណុលថ្មី ដែលកូនៗរបស់យើងចាំបាច់សងសម្រាប់រយៈពេលបីទសវត្សរ៍!

កម្រិតបំណុលខ្ពស់ នាំឱ្យពន្ធកើនកាន់តែខ្ពស់ ពួកយើងបានឃើញពីបញ្ហានេះពីមុន ពីអ្នកនយោបាយ Sacramento— ដែលពួកគេចំណាយលើស ពួកគេចោះសញ្ញាប័ណ្ណ ហើយតម្លើងពន្ធខ្លួន ពន្ធសាំង និងពន្ធចំណូល ។ ការកើនឡើងពន្ធទាំងនោះ មិនដែលត្រូវបានគេយកទៅប្រើប្រាស់លើអ្វីដែលអ្នកនយោបាយទាំងនោះបាននិយាយឡើយ— ក្រឡេកមើលទៅផ្លូវខូចខ្ចី ហើយមើលទៅលុយរាប់លានដុល្លារដែលបានប្រើប្រាស់ទៅលើផ្លូវល្បឿនលឿន! រាប់ពាន់លានដូច្នេះចោល មិនបានប្រើប្រាស់ទៅលើការបង្រៀនក្នុងថ្នាក់រៀនសោះ ជាការខ្វះខាតយ៉ាងធំធេងទៅលើការយឺតយ៉ាវអប់រំ ខណៈដែលគ្មានមួយសន្ទុះត្រូវ

បានគេប្រើប្រាស់ទៅលើការបង្រៀនក្នុងថ្នាក់ ។ លុយទាំងនេះនឹងប្រើប្រាស់លើគម្រោងសាងសង់ខ្ទះខ្ទាយដែលជាអត្ថប្រយោជន៍ពិសេសសម្រាប់តែមនុស្សមួយក្រុម ។

កម្រងសាលាក្នុងស្រុកនឹងមានបំណុលកាន់តែច្រើន ការផ្តល់សំណើកំបាំងនេះ នឹងជំរុញឱ្យកម្រងសាលាក្នុងតំបន់កាន់តែមានបំណុលកើនឡើងជាង 60% ។ បំណុលសាលាក្នុងតំបន់ត្រូវសងគ្រឿងទៅវិញជាមួយអត្រាពន្ធអចលនទ្រព្យខ្ពស់ ។ ពួកយើងបានចំណាយប្រាក់សម្រាប់ការខ្ចីពីមុន ហើយបញ្ហាមិនដែលបានដោះស្រាយនោះទេ ។

កិច្ចព្រមព្រៀងដែលផ្តល់ឱ្យតែក្រុមហ៊ុនអភិវឌ្ឍន៍ មិនផ្តល់ឱ្យអ្នកដែលបានឆ្លើយតបមុនមានតែមានរដ្ឋសភា តែមួយគត់ដែលអាចធ្វើការសម្រេចចិត្តខុសពីក្រុមហ៊ុនអភិវឌ្ឍន៍ ខណៈដែល យើងកំពុង កាត់ពន្ធទុកពីប៉ូលីសក្នុងតំបន់ និងអ្នកពន្ធកំរិតអត្តិកម្ម ។ នោះគឺជាអ្វីដែលសំណើអាចធ្វើបាន ។ អ្នកនយោបាយទាំងនោះសង្ឃឹមថាគ្មាននរណាម្នាក់អាចដឹង ប៉ុន្តែពួកយើងបានដឹងនិងចាប់បាននៅនឹងមុខ ។

ពួកយើងអាចធ្វើបានល្អជាងនេះសម្រាប់កូន និងចៅរបស់យើង សាលារៀនរដ្ឋ California ជាប់ចំណាត់ថ្នាក់ទាបជាងគេជាតិក្នុងប្រទេស ។ ជាជាងការបោះលុយ 27 ពាន់លានដុល្លារចោលទៅលើគម្រោងសាងសង់សាលារៀន ដូចជាចាំបាច់មានដំណោះស្រាយដែលល្អ និងមានរយៈពេលយូរអង្វែង ដើម្បីទទួលបានស្តង់ដារខ្ពស់ក្នុងការអាន សរសេរ និងគណិតវិទ្យា ។ វិធានការដែលចំណាយថវិកាច្រើននេះមិនបានជួយការបង្រៀនក្នុងថ្នាក់ឱ្យមានភាពល្អប្រសើរ ឬជួយកូនៗរបស់យើងឱ្យក៏ចម្រើននោះទេ ។

ចោះឆ្នោតជំទាស់លើសំណើក្លែងក្លាយ លេខ 13 ។

សមាជិកព្រឹទ្ធសភា BRIAN JONES

ស្រុក 38

JON COUPAL ប្រធាន
សមាគមអ្នកបង់ពន្ធ Howard Jarvis
LARRY SAND, គ្រូបង្រៀនចូលនិវត្តន៍

★ មតិផ្ទុយចំពោះទទ្ទឹករណីជំទាស់សំណើលេខ 13 ★

កុំជឿការវាយប្រហារមិនពិត ។

សំណើលេខ 13 នឹងជួយជួសជុល និងកែលម្អសាលារៀនសាធារណៈទាំងអស់ក្នុងរដ្ឋ California ដែលគ្មានសុវត្ថិភាព ចាស់ ហើយត្រូវការជួសជុល ។ វាត្រូវបានគាំទ្រយ៉ាងពេញទំហឹងដោយគ្រូ នាយកសាលា អ្នកពន្ធកំរិតអត្តិកម្ម គ្រូពេទ្យនិងគិលានុបដ្ឋាយិកា ហើយមានការគាំទ្រយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ អ្នកប្រជាធិបតេយ្យនិងអ្នកឯករាជ្យដូចគ្នា ។

សំណើលេខ 13 ធ្វើឱ្យអាគារសាលាក្នុងស្រុកកាន់តែរឹងមាំ និងល្អ ។ ដកអាបស្តូស ផ្សិតពុល និងវត្ថុធាតុដើមដែលមានគ្រោះថ្នាក់ចេញពីថ្នាក់រៀនចាស់ៗ ។ យកបំពង់ចាស់ៗចេញ ដើម្បីឱ្យក្មេងៗមានសុវត្ថិភាពក្នុងការដឹកទឹក ។ បន្ថែមកន្លែងថែទាំសម្ភារៈបរិក្ខារសាលារៀន ។ ធ្វើឱ្យសាលាកាន់តែមានសុវត្ថិភាពពីការឆេះព្រៃ រញ្ជួយដី និងគ្រោះធម្មជាតិផ្សេងៗ ។ ការសិក្សាបង្ហាញថា អាគារសាលារៀនដែលមានសុវត្ថិភាពធ្វើឱ្យលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែល្អ ។

សំណើលេខ 13 ក៏ធានាដែរថា រាល់ការចំណាយត្រូវមានគណនេយ្យភាព សវនកម្ម និងគម្លាតចំពោះអ្នកបង់ពន្ធរដ្ឋ ។ វាចាំបាច់ត្រូវមានការកំណត់លើការចំណាយផ្នែករដ្ឋបាល មិនឱ្យលើសពី 5% ត្រូវឱ្យប្រាកដថាមានមូលនិធិកាន់តែច្រើនដែលត្រូវវិនិយោគទៅលើសាលារៀនជាងពេលណាៗទាំងអស់ ។

កុំយកសម្តីរបស់ពួកយើងជាជំរាម ។ ស្តាប់អ្នកជំនាញៈ

អ្នកជំនាញពន្ធកំរិតអត្តិកម្មប្រចាំរដ្ឋ California លោកប្រធាន Brian Rice និយាយថាៈ “សំណើលេខ 13 នឹងមានមូលនិធិកាន់តែប្រសើរ ដើម្បីធ្វើឱ្យសាលារៀនកាន់តែមានសុវត្ថិភាព ។ សាលាកាន់តែមានសុវត្ថិភាព ធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព ។ នោះជាមូលហេតុធ្វើឱ្យអ្នកជំនាញសុវត្ថិភាពសាធារណៈគាំទ្រសំណើ លេខ 13 ។”

លោកបណ្ឌិត Peter Bretan ប្រធានសមាគមគ្រូពេទ្យរដ្ឋ California ដែលជាមន្ទីរពេទ្យធំជាងគេនៅរដ្ឋ California និយាយថាៈ “សិស្សសមនឹងទទួលបានសាលាដែលល្អ ជាមួយនឹងទឹកស្អាត ខ្យល់អាកាសបរិសុទ្ធ និងពេទ្យប្រចាំសាលា ។ អ្នកផ្តល់សេវាសុខភាពនៅរដ្ឋ California គាំទ្រសំណើលេខ 13 ។”

សមាគមសាលាធុរកិច្ចរដ្ឋ California នាយកប្រតិបត្តិ Molly McGee Hewitt និយាយថាៈ “សញ្ញាប័ណ្ណសាលា បានបង្ហាញថាជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត និងជាទំនួលខុសត្រូវសារពើពន្ធ ដល់មូលនិធិជួសជុលអាគារសាលាចាស់ៗ ។ គាំទ្រសំណើលេខ 13!”

CELIA JAFFE, ប្រធាន
សមាគមគ្រូបង្រៀននិងមាតាបិតាសិស្សនៃរដ្ឋ California
DR. LINDA KAMINSKI, ប្រធាន
សមាគមរដ្ឋបាលសាលារដ្ឋ California
PAMELA KAHN, ប្រធាន
សមាគមគិលានុបដ្ឋាយិកាសាលា California